

[Insert name of recipient and address here (optional)]

ជូនចំពោះ៖ ឪពុកម្តាយ និងអ្នកថែទាំ

របាយការណ៍ស្តីពីការផ្លាស់ប្តូរលើការរៀនសូត្រ និងការអភិវឌ្ឍរបស់កូនអ្នក

ដើម្បីជួយកូនរបស់អ្នកឱ្យមានការចាប់ផ្តើមចូលរៀនដោយមានទំនុកចិត្ត យើងកំពុងសរសេររបាយការណ៍ស្តីពីការផ្លាស់ប្តូរលើការរៀនសូត្រ និងការអភិវឌ្ឍសម្រាប់ពួកគេ។ របាយការណ៍ស្តីពីការផ្លាស់ប្តូរ គឺជាវិធីមួយដើម្បីចែករំលែកព័ត៌មានអំពីការរៀនសូត្រ និងសុខុមាលភាពរបស់កូនអ្នក រវាង៖

- អ្នក
- សេវាកម្មរបស់យើង
- សាលារៀនអនាគតរបស់កូនអ្នក
- មជ្ឈមណ្ឌលថែទាំកុមារក្រៅម៉ោងសាលា (OSHC) អនាគតរបស់កូនអ្នក ប្រសិនបើពួកគេនឹងទៅកន្លែងនោះ។

របាយការណ៍ស្តីពីការផ្លាស់ប្តូរ នឹងមានព័ត៌មានអំពី៖

- ចំណង់ចំណូលចិត្ត ជំនាញ និងសមត្ថភាពរបស់កូនអ្នក។
- វិធីជួយកូនរបស់អ្នកឱ្យរៀនបានល្អបំផុត។

ព័ត៌មាននេះនឹងជួយសាលារៀនដើម្បីកំណត់កូនអ្នកឱ្យបានប្រសើរបំផុត។

អ្វីដែលយើងចង់ឱ្យអ្នកធ្វើ

របាយការណ៍ស្តីពីការផ្លាស់ប្តូរ មានផ្នែកផ្សេងៗគ្នាដែលត្រូវបំពេញដោយអ្នកអប់រំកុមារតូច និងដោយអ្នក និងកូនរបស់អ្នក។ សូមបំពេញ **ផ្នែកទី 3 គ្រួសារ ហើយជួយកូនរបស់អ្នកឱ្យបំពេញ ផ្នែកទី 2 កុមារ ហើយប្រគល់វាមកសេវាកម្មរបស់យើង វិញ ឱ្យបានទាន់ថ្ងៃទី [insert date here]។**

ការចូលរួមចំណែករបស់អ្នកគឺសំខាន់ ក៏ប៉ុន្តែមិនដាច់ខាតទេ។ វានឹងផ្តល់ឱ្យគ្រូបង្រៀនរបស់កូនអ្នក (និងអ្នកអប់រំ OSHC របស់ពួកគេ ប្រសិនបើពួកគេទៅ OSHC) នូវការយល់ដឹងកាន់តែប្រសើរឡើងអំពីកូនរបស់អ្នក និងជួយពួកគេឱ្យរៀបចំផែនការសម្រាប់ការរៀនសូត្រ និងសុខុមាលភាពរបស់កូនអ្នក។

តើមានអ្វីកើតឡើងបន្ទាប់?

អ្នកអប់រំកុមារតូចរបស់កូនអ្នក នឹងចងក្រងផ្នែកទាំងអស់នៃរបាយការណ៍ស្តីពីការផ្លាស់ប្តូរ ហើយផ្តល់សេចក្តីចម្លងមួយច្បាប់ទៅឱ្យអ្នក។ សាលារៀនកូនរបស់អ្នកនឹងទទួលបានមួយច្បាប់នៅខែវិច្ឆិកា។ ប្រសិនបើអ្នកមិនបានបំពេញផ្នែកគ្រួសារ និងកុមារទេ របាយការណ៍ស្តីពីការផ្លាស់ប្តូរដែលមិនបានបំពេញគ្រប់ចំណុច នឹងនៅតែបានចែករំលែកជាមួយសាលារៀនកូនរបស់អ្នក និងសេវាកម្ម OSHC របស់ពួកគេ ប្រសិនបើមានពាក់ព័ន្ធ។

ការស្រាវជ្រាវបង្ហាញថា ការចែករំលែកព័ត៌មានជួយឱ្យកុមារផ្លាស់ប្តូរទៅសាលារៀនប្រកបដោយជោគជ័យ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនចង់ឱ្យចែករំលែករបាយការណ៍ស្តីពីការផ្លាស់ប្តូរ ជាមួយសាលារៀនរបស់កូនអ្នកទេ សូមនិយាយជាមួយអ្នកអប់រំកុមារតូចរបស់អ្នកដោយ ឱ្យបានទាន់ថ្ងៃទី [insert date here]។

ការចុះឈ្មោះកូនរបស់អ្នកនៅសាលារៀន

ប្រសិនបើអ្នកមិនទាន់ចុះឈ្មោះកូនរបស់អ្នកនៅសាលារៀនសម្រាប់ឆ្នាំក្រោយទេ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកធ្វើដូចនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការចុះឈ្មោះនឹងជួយសាលារៀនរៀបចំផែនការ សម្រាប់កម្រិតការផ្តល់ខ្លួនរបស់ កូនអ្នក។ ក្រសួងអប់រំ និងបណ្តុះបណ្តាល មានព័ត៌មានដ៏មានប្រយោជន៍អំពីការចាប់ផ្តើមចូលរៀននៅទីនេះ៖ <https://www.education.vic.gov.au/parents/going-to-school/Pages/choose-enrol-school.aspx>

ព័ត៌មានបន្ថែម

[Please select relevant text based on whether you are providing this information electronically or by hard copy]

[Option 1 – direct parents to website – delete whichever option not used]

សម្រាប់ព័ត៌មានបន្ថែមអំពីការបំពេញរបាយការណ៍ស្តីពីការផ្លាស់ប្តូរ និងការចាប់ផ្តើមចូលរៀនដោយមានទំនុកចិត្ត សូមមើល៖

- សន្លឹកព័ត៌មានសម្រាប់គ្រួសារ
- គោលការណ៍ណែនាំដើម្បីជួយដល់គ្រួសារ ក្នុងការបំពេញរបាយការណ៍ស្តីពីការផ្លាស់ប្តូរលើការរៀនសូត្រ និងការអភិវឌ្ឍ។

ព័ត៌មានទាំងនេះមានដាក់នៅតាមអនឡាញ តាមគេហទំព័រ www.education.vic.gov.au/transitiontoschool

[Option 2 – attach information to letter – delete whichever option not used]

សម្រាប់ព័ត៌មានបន្ថែមអំពីការបំពេញរបាយការណ៍ស្តីពីការផ្លាស់ប្តូរ និងការចាប់ផ្តើមចូលរៀនដោយមានទំនុកចិត្ត សូមមើលឯកសារភ្ជាប់នេះ៖

- សន្លឹកព័ត៌មានសម្រាប់គ្រួសារ
- គោលការណ៍ណែនាំដើម្បីជួយដល់គ្រួសារ ក្នុងការបំពេញរបាយការណ៍ស្តីពីការផ្លាស់ប្តូរលើការរៀនសូត្រ និងការអភិវឌ្ឍ។

ប្រសិនបើអ្នកចង់ពិភាក្សាអំពីការផ្លាស់ប្តូរឆ្ពោះទៅសាលារៀនរបស់កូនអ្នក សូមនិយាយជាមួយ **[insert name of early childhood educator]**

ដោយក្តីគោរព

[Name of early childhood educator]

[Day] [Month] [Year]